

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបថត

៤ x ៦

រដ្ឋបាលខេត្តកណ្តាល
រដ្ឋបាលស្រុកខ្សាច់កណ្តាល
ការិយាល័យច្រកចេញចូលតែមួយ
លេខ:.....

**ពាក្យសុំបើក
ថ្នាក់បណ្តុះបណ្តាលជំនាញ និងភាសាបរទេសវគ្គខ្លីៗតិចជាង១ឆ្នាំ**

* * * * *

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ:..... ភេទ..... អាយុ.....ឆ្នាំ សញ្ជាតិ.....
មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ..... ភូមិ.....ឃុំ/សង្កាត់.....
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណលេខ.....
លេខទូរស័ព្ទ..... ។

**សូមគោរពជូន
លោកអភិបាលស្រុកខ្សាច់កណ្តាល**

កម្មវត្ថុ: សំណើសុំបើក..... ។
តាមន័យដូចមានក្នុងកម្មវត្ថុខាងលើ សូម លោកអភិបាលស្រុក មេត្តាពិនិត្យ និងអនុញ្ញាតច្បាប់អោយ
ខ្ញុំបាទ/នាងខ្ញុំបានបើក.....
មានទីតាំងស្ថិតនៅភូមិ..... ឃុំ..... ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខ្ញុំបាទ/នាងខ្ញុំសូមសន្យាថា នឹងគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាំងឡាយរបស់
ក្រសួងអប់រំ យុវជន និងកីឡា ។

សូមជូនភ្ជាប់មកជាមួយនូវ

- កិច្ចសន្យាអាជីវកម្ម ចំនួន ០១ ច្បាប់
- ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ(ច្បាប់ចម្លង) ចំនួន ០១ ច្បាប់
- សំណុំឯកសារពាក់ព័ន្ធនានា ចំនួន ០១ ច្បាប់
- រូបថត ៤ x ៦ ចំនួន ០៣ សន្លឹក

អាស្រ័យដូចបានគោរពជូនខាងលើ សូមលោក អភិបាលស្រុក មេត្តាពិនិត្យ និងអនុញ្ញាតច្បាប់ឱ្យខ្ញុំ
បាទ/នាងខ្ញុំបានប្រកបអាជីវកម្មដោយអនុគ្រោះ ។

សូមលោក អភិបាលស្រុក មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ខ្សាច់កណ្តាល ថ្ងៃទី..... ខែ..... ឆ្នាំ២០១...

ហត្ថលេខា ឬស្នាមមេដៃស្តាំ

បានឃើញ និងឯកភាព
ខ្សាច់កណ្តាល, ថ្ងៃទី..... ខែ..... ឆ្នាំ២០..
អភិបាលស្រុក

សូមគោរពជូនលោកអភិបាលស្រុក
មេត្តាពិនិត្យ និងសម្រេច
ខ្សាច់កណ្តាល, ថ្ងៃទី..... ខែ..... ឆ្នាំ២០..
ប្រធានការិ.ច្រកចេញចូលតែមួយ

បានត្រួតពិនិត្យត្រឹមត្រូវ គោរពជូន
លោកស្រីប្រធានការិ.ច្រកចេញចូលតែមួយ
ខ្សាច់កណ្តាល, ថ្ងៃទី..... ខែ..... ឆ្នាំ២០..
មន្ត្រីជំនាញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ដីប្រវត្តិរូបសង្ខេប

- នាមត្រកូល និងនាមខ្លួន..... ភេទ..... សញ្ជាតិ.....
- ថ្ងៃខែឆ្នាំកំណើត..... ទីកន្លែងកំណើត ភូមិ..... ឃុំ/សង្កាត់.....
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។
- ទីលំនៅបច្ចុប្បន្ន ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....
រាជធានី/ខេត្ត..... ។

- កំរិតចំណេះវិជ្ជាទូទៅ

ក. កម្រិតវប្បធម៌.....

ខ. កម្រិតបណ្តុះបណ្តាល និងជំនាញវិជ្ជាជីវៈ:

គ. ចំណេះដឹងភាសា:

- ភាសាអង់គ្លេស:

- ភាសាបារាំង:

- មុខងារបច្ចុប្បន្ន:

- បទពិសោធន៍ការងារ:

- ស្ថានភាពអាពាហ៍ពិពាហ៍: នៅលីវ រៀបការ លែងលះ

- មានកូនក្នុងបន្ទុក: នាក់ ស្រី.....នាក់ ប្រុស.....នាក់

- ឪពុកឈ្មោះ:..... អាយុ..... ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ..... ភូមិ.....

ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

- ម្តាយឈ្មោះ: អាយុ..... ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ..... ភូមិ.....

ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ។

ប្រវត្តិរូបនេះពិតជាត្រឹមត្រូវ បើប្រើប្រាស់ចាកការពិត ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់
ជាធរមាន។

ឧបត្ថម្ភកណ្តាល ថ្ងៃទី.....ខែ..... ឆ្នាំ២០១...

ហត្ថលេខា និងឈ្មោះ

បានឃើញ និងឯកភាព
នាយកសាលា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យា

* * * * *

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ..... ភេទ..... អាយុ..... ឆ្នាំ សញ្ជាតិ.....
មានទីលំនៅបច្ចុប្បន្ន..... ភូមិ..... ឃុំ/សង្កាត់.....
ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណលេខ.....
លេខទូរស័ព្ទ..... ។

សូមសន្យា

១. មុននឹងចាប់ផ្តើមប្រកបអាជីវកម្ម បន្តអាជីវកម្ម ឬបិទអាជីវកម្ម ត្រូវជូនដំណឹងមកកាវិ.ច្រកចេញចូល តែមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឱ្យបានមុនពីរសប្តាហ៍។
២. គោរពអនុវត្តគោលការណ៍ច្បាប់ បទបញ្ជា សេចក្តីសម្រេច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា។
៣. ធានាមិនប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរបបសាធារណៈ បរិស្ថាន សុវិភាព សុខុមាល ភាពសង្គម និងមិនប្រើឱ្យគណបក្សនយោបាយណាមួយឡើយ។
៤. សហការល្អក្នុងការត្រួតពិនិត្យ អធិការកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច ការិយាល័យអប់រំស្រុក និង មន្ទីរអប់រំយុវជន និងកីឡាខេត្ត។
៥. ធ្វើរបាយការណ៍អោយបានទៀងទាត់ទាន់ពេលវេលាប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ ធ្វើជូនការិយាល័យ ច្រកចេញចូលតែមួយស្រុកខ្សាច់កណ្តាល ឬមន្ទីរអប់រំយុវជន និងកីឡាខេត្ត។
៦. កសាងសម្ភារៈឧបទ្វេសសមស្របតាមកម្រិតថ្នាក់ និងពង្រឹងសមត្ថភាពចិត្តគុកោសល្យដល់គ្រូ និង បុគ្គលិក។
៧. យល់ព្រមធ្វើពាក្យសុំច្បាប់ថ្មី បើខ្ញុំបាទ/នាងខ្ញុំពង្រីកសាខាបន្ថែម។
៨. បើខ្ញុំបាទ/នាងខ្ញុំ អនុវត្តន៍ផ្ទុយពីខ្លឹមសារនៃកិច្ចសន្យាខាងលើ ខ្ញុំយល់ព្រមតាមការសម្រេចរបស់ សាលាស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យានេះ ខ្ញុំបាទ/នាងខ្ញុំ សូមទទួលទោសតាមច្បាប់រដ្ឋ ដែលបានកំណត់ ជាធរមាន។

ក្រែងពុំប្រាកដដូចការអះអាងខាងលើនេះ ខ្ញុំបាទ/នាងខ្ញុំ សូមផ្តិតមេដៃស្តាំទុកជាភស្តុតាង។

ខ្សាច់កណ្តាល ថ្ងៃទី..... ខែ..... ឆ្នាំ២០១...
ហត្ថលេខា ឬស្នាមមេដៃស្តាំ

រដ្ឋបាលស្រុកខ្សាច់កណ្តាល
ការិយាល័យប្រកបេក្សចូលតែមួយ

ប្លង់បង្ហាញទីតាំង

បានឃើញ និងឯកភាព ខ្សាច់កណ្តាល ថ្ងៃទី ខែ ឆ្នាំ

ខ្សាច់កណ្តាល ថ្ងៃទី ខែ ឆ្នាំ ២០១១... ២០១...

ប្រធានការិយាល័យប្រកបេក្សចូលតែមួយ យេនីសាណា